



**ពាក្យស្នើសុំកែប្រែព័ត៌មាន/ បញ្ឈប់ការផ្ទេរប្រាក់ក្រៅប្រទេស/
 បញ្ជាក់ការបញ្ឈប់ប្រាក់ក្នុងគណនីអ្នកទទួលផល
 Overseas Remittance Amendment/ Cancellation/
 Claim Non-Receipt Request Form**

I. ព័ត៌មានអ្នកស្នើសុំ និងព័ត៌មានដើមអំពីការផ្ទេរប្រាក់/Applicant Details and Details of Original Transfer

ឈ្មោះ:..... រូបិយប័ណ្ណ:..... ទឹកប្រាក់:.....
 Full Name Currency Amount
 លេខគណនី:..... លេខទូរស័ព្ទ:.....
 Account No. Phone Number
 ឈ្មោះអ្នកទទួលផល:.....
 Beneficiary Name

II. កែប្រែព័ត៌មាន បញ្ជាក់ការបញ្ឈប់ប្រាក់ និងកម្រៃសេវាកម្ម/Amendment/Cancellation/Claim-Non Receipt Details and Fee Charge

បញ្ឈប់/Cancellation ការបញ្ជាក់ការបញ្ឈប់ប្រាក់ក្នុងគណនីអ្នកទទួលផល/Claim-Non Receipt
 កែប្រែព័ត៌មានដូចខាងក្រោម /Amendment (បំពេញព័ត៌មានដែលចាំបាច់ត្រូវកែប្រែតែប៉ុណ្ណោះ/ Only fill in details that need to be amended)
 ឈ្មោះ:..... លេខគណនី:.....
 Beneficiary Name Account Number/IBAN
 អាសយដ្ឋានអ្នកទទួលផល.....
 Beneficiary Address
 ឈ្មោះ ឬអាសយដ្ឋានធនាគារទទួលផល:.....
 Beneficiary Bank Name or Address
 លេខកូដ:..... គោលបំណងនៃការផ្ទេរប្រាក់:.....
 SWIFT Purpose of Transfer
 កម្រៃសេវា/Fees.....: ដកពីគណនីខាងលើ/Debit from above account number ជាសាច់ប្រាក់ /To be Paid in cash
 ដកចេញពីគណនីផ្សេងលេខ/Debit from another account number:

III. លេខប្រកាសរបស់អតិថិជន /Customer Declaration

• ខ្ញុំ/យើងខ្ញុំយល់ព្រមថា ក្នុងករណីរូបិយប័ណ្ណនៃទឹកប្រាក់ដែលត្រូវបង្វែរត្រលប់មកវិញនោះខុសពីរូបិយប័ណ្ណនៃគណនីរបស់ខ្ញុំ/យើងខ្ញុំ នោះធនាគារនឹងប្តូរ ប្រាក់ឱ្យស្របជាមួយប្រទេសរូបិយប័ណ្ណ នៃគណនីរបស់ ខ្ញុំ/យើងខ្ញុំដោយគិតតាមអត្រាប្តូរប្រាក់នៃថ្ងៃដែល ខ្ញុំ/យើងខ្ញុំត្រូវបានជូនដំណឹងអំពីការបង្វែរទឹកប្រាក់ចូលវិញនេះ។ I/we agree that, where a fund is returned in a currency other than the currency of my/our nominated account, the Bank will convert the returned funds at prevailing exchange rate on the day I/we notified by the Bank of the returned funds.

• ខ្ញុំ/យើងខ្ញុំយល់ព្រមថា ធនាគារ និង ធនាគារអន្តរកាត់អាចនឹងកាត់កម្រៃសេវាកម្មបន្ថែម ហើយកម្រៃសេវានោះនឹងត្រូវដកចេញពីទឹកប្រាក់ដែលត្រូវបង្វែរត្រលប់មកវិញ។ I/we acknowledge that the Bank and correspondent bank may charge additional fees and that fee will be deducted from the returned funds.

• ខ្ញុំ/យើងខ្ញុំយល់ព្រមក្នុងការទទួលខុសត្រូវធនាគាររាល់ ការខាតបង់ ប្តឹងផ្តល់ ទាមទារសំណងទាំងអស់ដែលបណ្តាលមកពីការធ្វើប្រតិបត្តិការនេះ។ I/we agree to indemnify the Bank for any losses, claim, or cost that occurs as a result of the Bank agreeing to amend / cancel my/our transfer of funds.

• ខ្ញុំ/យើងខ្ញុំមិនទាមទារកម្រៃសេវាត្រលប់មកវិញទេ ទោះបីជាព័ត៌មានដែលធនាគារបានផ្តល់ឱ្យមិនសមស្របតាមត្រូវការរបស់ខ្ញុំ/យើងខ្ញុំ ដោយហេតុធនាគារអន្តរកាត់ មិនបានឆ្លើយតប។ I/we will not claim fee charge in the event that the information provided from bank is not met my requirement due to there is no any response from correspondent bank.

• ខ្ញុំ/យើងខ្ញុំយល់ព្រមអះអាងថា រាល់ព័ត៌មានដែលខ្ញុំ/យើងខ្ញុំផ្តល់ជូនទាំងអស់ខាងលើពិតជាត្រឹមត្រូវ ដោយមានហត្ថលេខារបស់ខ្ញុំ/យើងខ្ញុំខាងក្រោមបញ្ជាក់ពី សក្ខីភាពអំពីការយល់ព្រមទទួលស្គាល់នូវរាល់ចំណុចដែលបានកំណត់ក្នុងពាក្យស្នើសុំនេះ។ I/we declare that the contents of this application are true and correct and that my signatures below will serve as evidence of my/our understanding and consent to all matter set out in this request form.

ហត្ថលេខាអ្នកស្នើសុំ Applicant's Signature	BANK USE ONLY	
	Branch ID:	Ref No:
	Attended By:	Authorized By:
	កាលបរិច្ឆេទ/ Date: [][] [][] [][]	កាលបរិច្ឆេទ/ Date: [][] [][] [][]

IV. លំអិតអំពីប្រតិបត្តិការ /Transaction Details

Denomination		Quantity	Amount
USD	100	x	
USD	50	x	
USD	20	x	
USD	10	x	
USD	5	x	
USD	2	x	
USD	1	x	
Grand Total			

Denomination		Quantity	Amount
KHR	100,000	x	
KHR	50,000	x	
KHR	20,000	x	
KHR	10,000	x	
KHR	5,000	x	
KHR	2,000	x	
KHR	1,000	x	
KHR	500	x	
KHR	100	x	
Grand Total			

Teller& verified

Customer

Teller& verified

Customer